




ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ



**ពាក្យសុំផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍**

ខ្ញុំបាទ-នាងខ្ញុំឈ្មោះ: (ជាអក្សរខ្មែរ និងឡាតាំង).....  
ថ្ងៃខែឆ្នាំកំណើត..... ភេទ..... សញ្ជាតិ..... មុខងារ.....  
អាសយដ្ឋានបច្ចុប្បន្ន.....

**សូមគោរពជូន**

**ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍**

កម្មវត្ថុ ៖ សំណើសុំវាយតម្លៃផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ០ ថ្មី ឬ ០ បន្ត ផ្កាយ.....។

តបតាមកម្មវត្ថុដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទ-នាងខ្ញុំ សូមគោរពជូន **ឯកឧត្តមរដ្ឋមន្ត្រី** មេត្តាពិនិត្យ និងផ្តល់ចំណាត់ថ្នាក់សណ្ឋាគារឈ្មោះ:.....  
ដែលអាជីវកម្មមានអាស័យដ្ឋានលេខ..... ផ្លូវលេខ..... ភូមិ.....  
ឃុំ-សង្កាត់..... ស្រុក-ខណ្ឌ-ក្រុង..... រាជធានី-ខេត្ត.....  
ទូរស័ព្ទ..... ទូរសារ..... អ៊ីម៉ែល.....  
គេហទំព័រ-វេបសាយ.....

ខ្ញុំបាទ-នាងខ្ញុំ សូមសន្យាថាអនុវត្តឱ្យបានហ្មត់ចត់ និងធានាគុណភាពសេវាកម្មរបស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាមស្តង់ដារដែលបានទទួលចំណាត់ថ្នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម **ឯកឧត្តមរដ្ឋមន្ត្រី** មេត្តាពិនិត្យ និងសម្រេចដោយអនុគ្រោះ។  
សូម **ឯកឧត្តមរដ្ឋមន្ត្រី** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ស័ក ព.ស២៥៦...  
..... ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

**ស្នាមមេដៃ និងឈ្មោះ**

**សូមភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖**

- ១) អាជ្ញាបណ្ណទេសចរណ៍មានសុពលភាព (ថតចម្លង)
- ២) វិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារឆ្នាំចាស់ (សម្រាប់ការស្នើសុំបន្ត)
- ៣) អត្តសញ្ញាបណ្ណ ឬលិខិតឆ្លងដែន (ថតចម្លង)
- ៤) ឧបសម្ព័ន្ធ (Annex 4)